


កញ្ចប់ឯកសារ  
សេចក្តីបង្គាប់  
ឲ្យផ្ទៀងផ្ទាត់វ៉ាក់សាំងនៅ  
**King County**  
(ទម្រង់ជាភាសាអង់គ្លេស)



**Public Health**  
Seattle & King County



ឱ្យសារផលិតឡើងដោយ Seattle Metropolitan Chamber of Commerce (យសភាពាណិជ្ជកម្មទីក្រុង Seattle)



# តារាងមាតិកា & តារាងត្រួតពិនិត្យការអនុវត្តរបស់ និយោជក

1. ដឹងអំពីវិធាននានា
2. ភ័ស្តុតាងដែលអាចទទួលយកបានស្តីពីការចាក់វ៉ាក់សាំង & ការធ្វើតេស្ត
3. បង្កើតផែនការអនុវត្ត
4. ការប្រាស្រ័យទាក់ទងជាមួយនិយោជិត និង អតិថិជន
5. សេណារីយ៉ូ
6. ស្មារតីសញ្ញា
7. ធនធានដែលអាចចូលប្រើប្រាស់បាន
8. FAQs



# ដឹងអំពីវិធាននានា



# អាណត្តិ King County Health Order (សេចក្តីបង្គាប់របស់ខោនធីយ៉ឹង) ផ្លូវការដោយច្បាប់ ត្រង់នេះ៖ សេចក្តីបង្គាប់មានជាភាសាអង់គ្លេសតែប៉ុណ្ណោះ។ ខ្លឹមសារសង្ខេប មានផ្តល់ជូនខាងក្រោម។

និយោជកត្រូវតែផ្ទៀងផ្ទាត់មើលថា អ្នកគាំទ្រនៅតាមព្រឹត្តិការណ៍និងទីកន្លែងសាធារណៈនានា ផ្តល់  
ការផ្ទៀងផ្ទាត់ការចាក់វ៉ាក់សាំងគ្រប់ចំនួន ឬការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ដែលជាជម្រើស  
ផ្សេងទៀត។

## ចាប់ផ្តើមនៅពេលណា

ថ្ងៃទី25 ខែតុលា ឆ្នាំ2021។ ខាងក្នុងភោជនីយដ្ឋាន រង្គសាល និងហាងស្រា ដែលមានចំណុះផ្ទុកកន្លែងអង្គុយតិចជាង  
12កន្លែង ចាប់ផ្តើមអនុវត្តនៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2021 តទៅ។

## អនុវត្តទៅលើនរណាខ្លះ

បុគ្គលដែលមានអាយុ 12ឆ្នាំឡើងទៅ។ មិនអនុញ្ញាតឱ្យមានការរើសអើងទេ។ អាជីវកម្មមិនអាចពិនិត្យមើលភ័ស្តុតាង  
បញ្ជាក់ការចាក់វ៉ាក់សាំងដោយប្រុងប្រយ័ត្នផ្អែកលើមូលដ្ឋានពូជសាសន៍ ជាតិកំណើត សាសនា ទំនោរផ្លូវភេទ ភេទ  
ពិការភាព និងអាយុទេ។

## បញ្ចប់នៅពេលណា

មិនរំពឹងថាសេចក្តីបង្គាប់ទាំងមូលមានលក្ខណៈអចិន្ត្រៃយ៍ទេ។ មិនក្រោយរយៈពេលប្រាំមួយខែគិតចាប់ពីថ្ងៃទី25 ខែ  
តុលា ឆ្នាំ2021 គោលនយោបាយនេះនឹងត្រូវបានពិនិត្យមើលឡើងវិញសម្រាប់ការពន្យារពេលបន្ត ផ្អែកលើស្ថានភាពផ្ទះ  
ឡើងនៃជំងឺនៅក្នុងពេលអនាគត។

## អនុវត្តទៅលើនរណាខ្លះ៖

- ខាងក្នុងភោជនីយដ្ឋាននិងរង្គសាល បូករួមទាំងកន្លែងភ្នាក់ងារសជាតិស្រា ស្រាបៀរ និងភស្តុតាងគ្រឿងស្រវឹង
- ទីតាំងសិល្បៈនិងការកម្សាន្ត
- មជ្ឈមណ្ឌលហាត់ប្រាណ រួមទាំងស្នូឌីយ៉ូហ្វឹកហាត់កាយសម្បទា រួមមានដូចជា យូហ្គា រចាំ សិល្បៈក្បាច់គុណ
- ព្រឹត្តិការណ៍ក្រៅអគារដែលមានមនុស្សច្រើនជាង 500នាក់ មានដូចជា ព្រឹត្តិការណ៍ប្រកួតកីឡា ការប្រគុំតន្ត្រី
- និងការសម្តែង
- ទីកន្លែងព្រឹត្តិការណ៍ខាងក្នុងអគារដែលបានផ្តល់សម្រាប់ការជួបជុំលក្ខណៈឯកជន ដូចជាពិធីអាពាហ៍
- ពិពាហ៍និងជប់លៀងជាដើម ដែលប្រារព្ធធ្វើនៅកន្លែងអាជីវកម្មដែលស្ថិតក្រោមសេចក្តីបង្គាប់នេះ មាន
- ដូចជា ភោជនីយដ្ឋាន ទីតាំងត្បូតត្រី ទីកន្លែងកម្សាន្ត
- កន្លែងលេងប៊ូលីង



## តើឯកសារភ័ស្តុតាងបញ្ជាក់អំពីការចាក់វ៉ាក់សាំង ឬការធ្វើតេស្តអវិជ្ជមាន តម្រូវឱ្យមាននៅកន្លែងណាខ្លះ?

ទីតាំង (នេះមិនមែនជាតារាងលម្អិតទេ)

តម្រូវឱ្យមាន

ណែនាំដោយទទួលបាន ប៉ុន្តែមិនតម្រូវឱ្យមានទេ

មិនតម្រូវឱ្យមាន

ទីតាំង (នេះមិនមែនជាតារាងលម្អិតទេ)	តម្រូវឱ្យមាន	ណែនាំដោយទទួលបាន ប៉ុន្តែមិនតម្រូវឱ្យមានទេ	មិនតម្រូវឱ្យមាន
រដ្ឋសាលានិងគោដនីយដ្ឋានដែលមានការពិសាអាហារនៅខាងក្នុង	X		
សាលាមហាស្រុកភាពយន្ត មជ្ឈមណ្ឌលកីឡា និងកន្លែងប្រឹកហាក់កាយសម្បទានៅខាងក្នុងអគារ ទីតាំងសម្តែងសិល្បៈខាងក្នុងអគារ សាលាសន្តិបាតប្រសិទ្ធនិទ្ធខាងក្នុងអគារ	X		
ទីកន្លែងកម្សាន្តខាងក្នុងអគារ (ដូចជាកន្លែងលេងប៊ូលីង មជ្ឈមណ្ឌលហ្គែមកម្សាន្ត ទីលានបាល់ទាត់ខាងក្នុងអគារ ។ល។)	X		
ព្រឹត្តិការណ៍កីឡានិងការកម្សាន្តខាងក្រៅអគារ ដែលមានមនុស្ស 500នាក់ឡើងទៅ	X		
ព្រឹត្តិការណ៍កីឡា អាពាហ៍ពិពាហ៍ និងជប់លៀងដែលប្រារព្ធនៅតាមកន្លែងអាជីវកម្ម (ដូចជាទីតាំងអាពាហ៍ពិពាហ៍ គោដនីយដ្ឋាន ឬទីតាំងតូរ្យកម្រិត)	X		
ព្រឹត្តិការណ៍លក្ខណៈឯកជន ពិធីអាពាហ៍ពិពាហ៍ និងជប់លៀងដែលប្រារព្ធនៅតាមលំនៅដ្ឋានឯកជន ឬអង្គការជំនឿនានា			X
ការពិសាគោដនីយអាហារខាងក្រៅអគារ កន្លែងលក់អាហារ និងអាហារវេចខ្ចប់។			X
អាហារដ្ឋានសម្រាប់និយោជកឬសាលារៀន ព្រឹត្តិការណ៍ប្រកួតកីឡានៅអនុវិទ្យាល័យ និងវិទ្យាល័យ។			X
អង្គការជំនឿ		X	
ហាងលក់ភាយ		X	
ការតាំងពីពីរណ៍តាមដងផ្លូវក្រៅអគារ ផ្សាររាត្រី ឬផ្សារកសិករ			X



## មិនរួមបញ្ចូល

- ព្រឹត្តិការណ៍កីឡាប្រជុំជនខាងក្នុងនិងខាងក្រៅអគារ សម្រាប់អ្នកចូលរួមគ្រប់អាយុចូលរៀនថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ និងអ្នកទស្សនានៅក្នុងព្រឹត្តិការណ៍ទាំងនេះ
- ការពិសាអាហារនៅក្រៅអគារ
- អាហាររេចខ្ចប់ពីភោជនីយដ្ឋាន ហាងស្រា និងរង្គសាល រួមមានអាហារដ្ឋាន ហាងលក់អាហារឆ្អិនស្រាប់ ហាងកាហ្វេ
- ការពិសាអាហារនៅក្នុងអគារនៅក្នុងទីតាំងអគារដែលប្រើប្រាស់ជាចម្បងសម្រាប់គោលបំណងផ្សេងក្រៅពីការពិសាអាហារ ដូចជានៅក្នុងព្រលានយន្តហោះ ទីកន្លែងលក់អាហារនៅក្នុងផ្សារទំនើប និងអាហារដ្ឋាននៅតាមសាលារៀន
- ពិធីបុណ្យសព
- ពិធីអាពាហ៍ពិពាហ៍ លើកលែងតែពិធីទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងទីកន្លែងខាងក្នុងអគារសាធារណៈខាងលើណាមួយ។ ប៉ុន្តែ ឯកសារភ័ស្តុតាងបញ្ជាក់ការចាក់វ៉ាក់សាំង ឬឯកសារស្តីពីការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ត្រូវបានទទួចណែនាំឱ្យមាន។
- ការជួបប្រជុំតាមជំនឿ លើកលែងតែការជួបជុំ ទាំងឡាយដែលប្រព្រឹត្តទៅនៅក្នុងទីកន្លែងខាងក្នុងអគារសាធារណៈខាងលើណាមួយ។ ប៉ុន្តែ ឯកសារភ័ស្តុតាងបញ្ជាក់ការចាក់វ៉ាក់សាំង ឬឯកសារស្តីពីការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ត្រូវបានទទួចណែនាំឱ្យមាន។
- មណ្ឌលបោះឆ្នោតដែលទទួលបានការអនុញ្ញាតដោយការបោះឆ្នោតប្រចាំ King County ត្រូវបានរៀបចំធ្វើឡើងនៅទីតាំងណាមួយ។

## បានចាក់វ៉ាក់សាំងគ្រប់ចំនួន

"បានចាក់វ៉ាក់សាំងគ្រប់ចំនួន" មានន័យថា:

- បុគ្គលម្នាក់បានទទួលគ្រប់ដូសវ៉ាក់សាំង COVID-19 តាមការកំណត់ ដែលបានអនុញ្ញាតដោយ Food and Drug Administration (FDA, រដ្ឋបាលចំណីអាហារនិងឱសថ) (ពីរដូសនៃវ៉ាក់សាំង Moderna ឬ Pfizer-BioNTech ឬ មួយដូសនៃវ៉ាក់សាំង Johnson & Johnson)
- សើវ៉ាក់សាំងជំងឺ COVID-19 ដែលត្រូវបានការអនុញ្ញាតដោយ World Health Organization (WHO, អង្គការសុខភាពពិភពលោក) និងរយៈពេល 14 ថ្ងៃបានកន្លងផុតទៅ បន្ទាប់ពីដូសចុងក្រោយ។"



# ភ័ស្តុតាងដែលទទួលយកបាន នៃវ៉ាក់សាំង




# ភ័ស្តុតាងដែលអាចទទួលយកបាននៃវ៉ាក់សាំង



រូបថត  
ប័ណ្ណចាក់វ៉ាក់សាំង



ប័ណ្ណចាក់វ៉ាក់សាំង




កំណត់ត្រាដែលបានព្រិនចេញពី  
អ្នកផ្តល់សេវា ឬ  
[MyIRmobile.com](http://MyIRmobile.com)



កំណត់ត្រាពី  
[MyIRMobile.com](http://MyIRMobile.com)  
ឬកម្មវិធីផ្សេងទៀត






**ភ័ស្តុតាងដែលអាចទទួលយក  
បាននៃលទ្ធផលតេស្ត  
អវិជ្ជមាន**




# ភ័ស្តុតាងដែលអាចទទួលយកបាននៃលទ្ធផលតេស្ត អវិជ្ជមាន

- ឯកសារបោះពុម្ពនិងឯកសារឌីជីថល បានមកពី៖ ឱសថស្ថាន
  - ឱសថស្ថាន
  - មន្ទីរពិសោធន៍
  - អ្នកផ្តល់សេវាធ្វើតេស្ត
- តេស្ត PCR ដែលបានអនុម័តដោយ FDA បានធ្វើក្នុងរយៈពេល 72 ម៉ោងពីមុនមក
- តេស្តរហ័សដែលបានអនុម័តដោយ FDA បានធ្វើតេស្តដោយអ្នកផ្តល់សេវាធ្វើតេស្តតាមទីតាំង ក្នុងព្រឹត្តិការណ៍នោះ



តេស្ត COVID អវិជ្ជមានដែលបាន  
ធ្វើក្នុងរយៈពេល 72 ម៉ោង  
ចុងក្រោយ




# បង្កើតផែនការអនុវត្ត



អាជីវកម្មនីមួយៗមានដំណើរការខុសៗគ្នា ប៉ុន្តែសំខាន់បំផុតត្រូវរៀបចំផែនការ  
ជាមុនដើម្បីធានាការអនុវត្តដោយរលូននៃគោលនយោបាយថ្មីនេះ។

- កំណត់កាលបរិច្ឆេទនិងពេលវេលាសម្រាប់ការជួបប្រជុំបុគ្គលិក និងការបណ្តុះបណ្តាល  
ចាំបាច់ណាមួយ។
- លើកព្យួរស្លាកសញ្ញាដែលបង្ហាញដល់អតិថិជនថា អាជីវកម្មរបស់អ្នកកំពុងតែអនុវត្តតាម  
សេចក្តីបង្គាប់របស់ King County។
- កំណត់និងប្រាស្រ័យទាក់ទងប្រាប់ដល់បុគ្គលិកនូវពេលវេលាដែលសមស្របបំផុត ដើម្បី  
ឲ្យនិយោជិតសុំអ្នកគាំទ្រឲ្យធ្វើការផ្ទៀងផ្ទាត់។
- ប្រសិនបើទីតាំងនេះកំពុងផ្តល់ការធ្វើតេស្តរហ័ស សូមគូសបញ្ជាក់កិច្ចដំណើរការ និង  
ប្រាស្រ័យទាក់ទងប្រាប់អំពីកិច្ចដំណើរការនោះទៅដល់និយោជិត។
- ចុះបណ្តុះបណ្តាលដល់ជាមួយនិយោជិតដើម្បីឲ្យប្រាកដថាពួកគេយល់ដឹងអំពីភ័ស្តុតាង  
ដែលមានសុពលភាពអំពីការចាក់វ៉ាក់សាំង ការធ្វើតេស្ត COVID-19 និងគោលនយោបាយប្រឆាំង  
នឹងការរើសអើង។
- ពិភាក្សាលម្អិតអំពីសេណារីយ៉ូដែលអាចមាន ជាមួយនឹងនិយោជិត (មើលគំនិតនានា  
នៅក្នុងផ្នែក "សេណារីយ៉ូ")។





# ប្រាស្រ័យទាក់ទងជាមួយ និយោជិត



## ការបណ្តុះបណ្តាលនិយោជិត

- រៀបចំកិច្ចប្រជុំក្រុមការងារដើម្បីចែករំលែកហេតុផលសម្រាប់ការផ្លាស់ប្តូរគោលនយោបាយ និងឆ្លើយសំណួរ។
- ធ្វើសារជាលាយលក្ខណ៍អក្សរទៅកាន់សមាជិកក្រុមការងារទាំងអស់ ដោយគូសបញ្ជាក់អំពីផែនការអនុវត្ត និងចែករំលែកធនធាន។
- បង្ហាញផ្សព្វផ្សាយសេចក្តីបង្គាប់របស់ King County និងផ្តល់ជូនធនធានសម្រាប់និយោជិតនៅក្នុងទីតាំងដែលមើលឃើញច្បាស់ល្អ។
- ផ្តល់លទ្ធភាពឲ្យនិយោជិតសាកសួរសំណួរ
- King County កំពុងផ្តល់ស្លាកសញ្ញាភាសាចម្រុះដែលអាចត្រូវបានចែករំលែកដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយអតិថិជន/អ្នកគាំទ្រ។ និយោជិតគ្រប់រូបគួរដឹងថា តើធនធានភាសាចម្រុះស្ថិតនៅកន្លែងណា។ ពិចារណាអ្នកផ្លាស្តិកទៅលើធនធានភាសានីមួយៗសម្រាប់ជាឯកសារយោង។

### KC Vax Verified Webinar (សិក្ខាសាលាពិចម្ភាយផ្ទៀងផ្ទាត់ ការចាក់វ៉ាក់សាំងនៅខោនធីយ៉ិង)

សិក្ខាសាលានេះមានភាសាអង់គ្លេសតែប៉ុណ្ណោះ។



# ប្រាស្រ័យទាក់ទងជាមួយ អតិថិជន



សំខាន់បំផុត ទាំងបុគ្គលិកនិងអតិថិជនត្រូវដឹងថាហេតុអ្វីបានជាវិធានការទាំងនេះកំពុងត្រូវបានដាក់ឱ្យអនុវត្ត។ នេះគឺជាសារដែលបានណែនាំមួយចំនួន ដែលអ្នកអាចប្រើប្រាស់ដើម្បីចែករំលែកដល់និយោជិតនិងអតិថិជនរបស់អ្នក។

## ហេតុអ្វី

- ក្នុងនាមជាសហគមន៍អាជីវកម្មមួយ យើងប្តេជ្ញាចិត្តបន្តបើកដំណើរការអាជីវកម្ម និងបន្តការពារនិយោជិត អតិថិជន និងសមាជិកសហគមន៍ ដើម្បីធានាឱ្យមានការលូតលាស់និងជោគជ័យរបស់យើង។
- ដោយមានការកើនឡើងករណីឆ្លងជំងឺ COVID-19 នាពេលថ្មីៗនេះ King County បានចេញសេចក្តីបង្គាប់មួយដើម្បីការពារសហគមន៍របស់យើងដោយតម្រូវឱ្យមានការផ្ទៀងផ្ទាត់បញ្ជាក់ថាមនុស្សបានចាក់វ៉ាក់សាំង ឬមានតេស្តអវិជ្ជមានជំងឺ COVID-19 នៅក្នុងព្រឹត្តិការណ៍ឬទីកន្លែងសាធារណៈ។
- King County បានណែនាំឱ្យមានលក្ខខណ្ឌតម្រូវលើការផ្ទៀងផ្ទាត់វ៉ាក់សាំងសម្រាប់ជាមធ្យោបាយក្នុងការការពារនិយោជិតនិងអតិថិជន ដោយមានជំនួយគាំទ្ររបស់រដ្ឋាភិបាលប្រចាំខោនធី។
- ការទទួលខុសត្រូវរបស់យើង គឺផ្តល់នូវបរិយាកាសដែលមានសុវត្ថិភាពបំផុតនិងល្អបំផុតសម្រាប់សុខភាព តាមដែលអាចធ្វើបានសម្រាប់សហគមន៍យើងដោយអនុញ្ញាតឱ្យអាជីវកម្មបន្តបើកដំណើរការក្នុងពេលទន្ទឹមគ្នានេះដែរ។ ដើម្បីធ្វើដូច្នោះបាន ការផ្ទៀងផ្ទាត់វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុតដែលយើងមាន។





# សេណារីយ៉ូ



លក្ខខណ្ឌតម្រូវការផ្សេងៗផ្នែករ៉ាក់សាំងរបស់ King County មានន័យថា បុគ្គល ដែលមានអាយុ 12ឆ្នាំឡើងទៅ ត្រូវតែបង្ហាញភស្តុតាងបញ្ជាក់អំពីការចាក់រ៉ាក់សាំង COVID-19 ឬការធ្វើតេស្តអវិជ្ជមាន។ ប៉ុន្តែ អាជីវកម្មអាចផ្តល់ជម្រើសផ្សេងៗជំនួស នៅពេលណាសមស្រប។ ជម្រើសផ្សេងទៀតរួមមាន៖

- ការរៀបចំឲ្យអតិថិជនអង្គុយនៅក្នុងទីតាំងក្រៅអគារ
- ការភ្ជាប់អតិថិជនទៅកាន់ជម្រើសប្រហាក់ប្រហែលគ្នានៅក្នុងទីតាំង
- ការផ្តល់អាហារវេចខ្ចប់។
- ការផ្តល់ជូនទីតាំងមជ្ឈមណ្ឌលហាត់ប្រាណនៅក្រៅអគារ
- ការបង្ហាញប្រាប់អតិថិជនអំពីធនធានតាមប្រព័ន្ធអ៊ីនធឺណិត

ចាំថា អាជីវកម្មមិនគួរសាកសួរសំណួរអំពីពិការភាពរបស់នរណាម្នាក់ទេ ហើយពួកគេក៏មិនត្រូវអង្កេតតាមដានលើសពលភាពនៃការអនុគ្រោះដែលបានអះអាង របស់អតិថិជនដែរ។ អាជីវកម្មក៏មិនត្រូវប្រព្រឹត្តខុសប្លែកគ្នាទៅលើអតិថិជន ដោយ ផ្អែកលើពូជសាសន៍ ពណ៌សម្បុរ វង្សត្រកូល ជាតិកំណើត ទីកន្លែងកំណើត ភេទ អាយុ សាសនា ជំនឿ ពិការភាព ទំនោរផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ទម្ងន់ ឬកម្ពស់ឡើយ។

អាជីវកម្មមិនគួរព្យាយាមប៉ះពាល់រាងកាយទៅលើអតិថិជនដែលរករឿងឈ្លោះឬប្រើហិង្សា ដែលពួកគេបដិសេធមិនអនុវត្តតាមនោះឡើយ។ នៅផ្នែកខាងក្រោម អាជីវកម្មនានានឹង ស្វែងរកសេណារីយ៉ូនានាដើម្បីជួយគិតទុកជាមុននូវវិធានការដោះស្រាយដែលអាចកើត មាន។




- អតិថិជន/អ្នកគាំទ្រ និយាយថាពួកគេមិនអាចទទួលបានវ៉ាក់សាំងដោយសារតែស្ថានភាពសុខភាពឬពិការភាពដែលមានស្រាប់។
  - អាជីវកម្មអាចសុំឱ្យមានការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 សម្រាប់ជាជម្រើសផ្សេងជំនួស។ នេះអាចជាការធ្វើតេស្តរហ័សដែលផ្តល់ជូននៅទីតាំងព្រឹត្តិការណ៍ ឬការធ្វើតេស្ត PCR។ ការធ្វើតេស្តតាមផ្ទះ គឺមិនមានសុពលភាពទេ។
  - ប្រសិនបើអតិថិជន/អ្នកគាំទ្រ មិនមានតេស្តអវិជ្ជមានជំងឺ Covid-19 ទេ ឬបដិសេធតេស្តនេះ នោះអាជីវកម្មអាចផ្តល់ជម្រើសផ្សេងទៀតនៅខាងក្រៅដូចជាជម្រើសអាហាររេចខ្ចប់ ឬការដឹកជញ្ជូនអាហារ ប្រសិនបើមានផ្តល់ជូន។
  
- អតិថិជន/អ្នកគាំទ្រ ជំទាស់មិនផ្តល់ការផ្ទៀងផ្ទាត់វ៉ាក់សាំង ឬតេស្តអវិជ្ជមានជំងឺ COVID-19
  - អាជីវកម្មអាចពន្យល់ថានេះគឺជាសេចក្តីបង្គាប់របស់ King County ហើយថាទឹកនៃនេះមិនអាចផ្តល់សេវាខាងក្នុងអគារ ដោយគ្មានការផ្ទៀងផ្ទាត់បានទេ។
  - អាជីវកម្មអាចផ្តល់ជម្រើសផ្សេងជំនួស ដូចជាជម្រើសខាងក្រៅទីតាំង ឬអាហាររេចខ្ចប់។
  - អាជីវកម្មត្រូវខិតខំឱ្យអស់ពីលទ្ធភាពដើម្បីពង្រឹងការអនុវត្តសេចក្តីបង្គាប់នេះ ប៉ុន្តែនឹងមិនទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់អតិថិជនទេ។



- អតិថិជន/អ្នកគាំទ្រ មានការគំរាមកំហែង ឬប្រើហិង្សា
  - សុំឱ្យអ្នកគាំទ្រចេញពីទីតាំង។ មិនត្រូវវាយតប់ ឬគំរាមកំហែងតបវិញទេ។ គន្លឹះបន្ថែមទៀតសម្រាប់បុគ្គលដែលគំរាមកំហែង គឺមានផ្តល់ជូនពី Crisis Prevention Institute(វិទ្យាស្ថានបង្ការវិបត្តិ)។
  - ទូរសព្ទទៅលេខ 911 និងរាយការណ៍ទៅកាន់ King County តាមរយៈលេខ 206-477-3977។ អ្នកឆ្លើយតបក្នុងគ្រាមានអាសន្ន គួរតែទាក់ទងទៅតែក្នុងករណីដែលអ្នកគាំទ្រណាម្នាក់មានការគំរាមកំហែងឬប្រើហិង្សា និងមិនមែនសម្រាប់ការពង្រឹងការអនុវត្តគោលនយោបាយផ្ទៀងផ្ទាត់រ៉ាក់សាំងទេ។
  
- បុគ្គលនីមួយៗនាំយកតេស្តរហ័សជំងឺ COVID ទៅផ្ទះ
  - ការធ្វើតេស្តតាមផ្ទះ គឺមិនមានសុពលភាពទេ នៅក្រោមសេចក្តីបង្គាប់នេះ។ តេស្តនេះត្រូវតែជាតេស្តរហ័សដែលផ្តល់ជូននៅតាមទីតាំង ឬ តេស្ត PCR ពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។
  - បុគ្គលទាំងនេះអាចនឹងត្រូវបានផ្តល់ជូនជម្រើសផ្សេងក្រៅពីនេះ។
  
- បុគ្គលដែលមិនមានភ័ស្តុដតាងបញ្ជាក់ការចាក់រ៉ាក់សាំង ឬពួកគេមិនមានផ្តល់ការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ប៉ុន្តែពួកគេសន្យាថាត្រូវពាក់ម៉ាស់នៅពេលពួកគេនៅក្នុងអគារ។
  - ការពាក់ម៉ាស់គឺមិនមែនជាការជួយសម្រួលទេ។ អាជីវកម្មអាចផ្តល់ជម្រើសសមស្របផ្សេងទៀតទៅដល់អ្នកគាំទ្រដែលនៅខាងក្រៅ ឬអនុញ្ញាតឱ្យពួកគេទទួលបានអាហារនៅក្រៅបរិវេណទីតាំង។

- បុគ្គលនីមួយៗនិយាយថាពួកគេមិនចាំបាច់ត្រូវផ្តល់ការផ្ទៀងផ្ទាត់វ៉ាក់សាំងទេ ដោយសារតែពួកគេមិនមានគម្រោងទទួលបានអាហារឬភេសជ្ជៈនោះទេ
  - សេចក្តីបង្គាប់នេះអនុវត្តចំពោះគ្រប់បុគ្គលទាំងអស់ដែលមានអាយុ12ឆ្នាំឡើងទៅ នៅតាមទីកន្លែងឬព្រឹត្តិការណ៍សាធារណៈ។ បុគ្គលនីមួយៗនេះ អាចនឹងចាំបាច់ត្រូវផ្តល់ការផ្ទៀងផ្ទាត់វ៉ាក់សាំង តេស្តអវិជ្ជមានជំងឺ COVID-19 ឬទទួលបាននូវជម្រើសផ្សេងទៀតក្រៅពីនេះ។
  
- អាជីវកម្មសង្ស័យថា អតិថិជនកំពុងផ្តល់ការផ្ទៀងផ្ទាត់វ៉ាក់សាំងឬតេស្តជំងឺ COVID-19
  - នេះជាសេចក្តីបង្គាប់ផ្អែកលើភាពជឿជាក់។ អាជីវកម្មគួរតែអនុវត្តតាមឲ្យអស់ពីលទ្ធភាពរបស់ពួកគេ និងឥតមានប្រកែកតវ៉ាអ្វីឡើយ។
  
- អតិថិជនប្រចាំដែលបានបង្ហាញកំណត់ត្រាចាក់វ៉ាក់សាំងក្នុងឱកាសពីមុនមក សាកសួរថាតើពួកគេពិតជាចាំបាច់ត្រូវបង្ហាញការផ្ទៀងផ្ទាត់គ្រប់ពេលដែរឬទេ
  - អតិថិជន/អ្នកគាំទ្រ ត្រូវផ្តល់ការផ្ទៀងផ្ទាត់វ៉ាក់សាំង ឬតេស្តអវិជ្ជមានជំងឺ COVID-19 នៅគ្រប់ពេលមកកាន់ទីតាំង។



# សាកសញ្ញា

សញ្ញាជាកាសាអង់គ្លេសតែប៉ុណ្ណោះ អាច  
រកបាននៅទីនេះ៖

- សញ្ញាទំហំ 8x11
- សញ្ញាទំហំ 11x17
-



# ធនធានដែលអាចចូល ប្រើប្រាស់បាន



- សេចក្តីបង្គាប់ផ្លូវការ King County Health Order
- សំណួរដែលសាកសួរព្រឹកញាប់អំពី King County Public Health (សុខភាពសាធារណៈរបស់ខោនធីយ៉ិង)
- **Seattle Metro Chamber (សភាទីក្រុងស៊ីអាថល) ផ្នែកអាជីវកម្ម ធនធាន**
  - KCVaxVerified.com
- **ស្នាក់សញ្ញាអាជីវកម្មជាភាសាអង់គ្លេសតែប៉ុណ្ណោះ**
  - សញ្ញាទំហំ 8x11
  - សញ្ញាទំហំ 11x17
- **កម្មវិធីនាំស្តីពីការបណ្តុះបណ្តាលនិយោជិត**
- **ខ្សែទូរសព្ទធនធានសម្រាប់សមត្ថភាពភាសាអង់គ្លេសនៅមានកម្រិត៖**
  - អាំហារីក៖ 206-825-4240
  - អាវ៉ាប់៖ 206-486-2669
  - កូរ៉េ៖ 425-776-2400
  - ស្វីម៉ាលី 253-317-3251
  - អេស្ប៉ាញ៖ 888-502-9597
  - ទីក្រិសយ៉ា៖ 206-486-2669
  - មជ្ឈមណ្ឌលព័ត៌មានភាសាចិនកុកងឺ & ចិនកាតាំង
    - មនុស្សដែលមានអាយុ 55ឆ្នាំឡើងទៅ៖ 206-816-4991
    - មនុស្សដែលមានអាយុ 55ឆ្នាំ៖ 206-330-4627





# សំណួរដែលសាកសួរញឹកញាប់

ចូលទៅកាន់៖ [kcvaxverified.com/faq](https://kcvaxverified.com/faq)